



ធនាគារកសិកម្មនិងជនបទ និងកសិកម្ម  
AGRICULTURAL AND RURAL DEVELOPMENT BANK

# គម្រោងអាជីវកម្ម

## ដំណាំល្មុះ



**១-សេចក្តីផ្តើម៖**

ល្អុង គឺជាដំណាំមួយប្រភេទដែលផ្តល់នូវអត្ថប្រយោជន៍ច្រើន និងមានតម្រូវការប្រចាំថ្ងៃសម្រាប់ធ្វើជា ចំណីអាហារដូចជា ធ្វើជាបន្លែសម្រាប់ស្ល ធ្វើជាអន្ទក់ ជ្រក់ មាំ និងធ្វើជាបង្កែម។ល។ ដំណាំល្អុងគឺជាប្រភេទ ដំណាំដែលងាយស្រួលដាំ លូតលាស់លឿន និងឆាប់ផ្តល់ផល។ ជាទូទៅ ដំណាំល្អុងផ្តល់ផលចាប់ពីអាយុពី ៥ ទៅ៦ ខែ ក្រោយដាំ ហើយប្រមូលផលបានពេញមួយឆ្នាំសម្រាប់តំបន់ដីមិនលិចទឹក និងអាយុពី២-៣ឆ្នាំ ល្អុង ផ្តល់ទិន្នផលខ្ពស់ ដល់អាយុពី៣-៤ ឆ្នាំ ទិន្នផលធ្លាក់ចុះវិញ ហើយគេត្រូវកាប់ដើមល្អុងចោល រួចដាំសារជាថ្មី ។ ចំពោះតំបន់លិចទឹក ដូចជាតំបន់ជាប់ដងទន្លេ គឺគេដាំប្រដេញទឹកនៅពេលទឹកស្រកក្នុងអំឡុងខែវិច្ឆិកា ដល់ ចុងខែមីនា ល្អុងចាប់ផ្តល់ផល និងប្រមូលផលរហូតដល់ទឹកជំនន់លិចនៅចុងខែកក្កដា។

បច្ចុប្បន្ន ការដាំដំណាំល្អុងនៅកម្ពុជាគឺត្រូវបានកសិករដាំដុះជាលក្ខណៈគ្រួសារ មិនទាន់មានការដាំដុះ ជាលក្ខណៈក្រុមហ៊ុននៅឡើយទេ។ ផ្នែកតាមរបាយការណ៍របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅឆ្នាំ ២០២១ ចម្ការដំណាំល្អុងដែលផ្តល់ផលមានចំនួន ២៤១ ហិកតា និងបរិមាណផលសរុបចំនួន ៤ ៩២៤ តោន។

ការដាំដុះដំណាំល្អុង រួមទាំងដំណាំបន្លែផ្សេងៗនៅក្នុងស្រុក មិនត្រឹមតែជួយលើកកម្ពស់កម្រិតជីវភាព កសិករប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងអាចជួយផ្គត់ផ្គង់បន្លែដល់ប្រជាជនជាអ្នកបរិភោគដោយសុវត្ថិភាព និងជួយ កាត់បន្ថយការហូរចូលបន្លែពីបរទេសទៀតផង។ ការនាំចូលបន្លែពីបរទេសក្នុងបរិមាណច្រើនដូចពេលបច្ចុប្បន្ន បានគំរាមកំហែងចំពោះវិស័យដាំដុះបន្លែក្នុងស្រុក និងប៉ះពាល់ដល់សុវត្ថិភាពចំណីអាហារនៅកម្ពុជា។ ហេតុ ដូច្នោះ ដើម្បីសុខុមាលភាព និងជីវភាពរបស់ប្រជាពលរដ្ឋ រាជរដ្ឋាភិបាលបានជំរុញ និងលើកទឹកចិត្តដល់ប្រជា កសិករឱ្យបង្កើនការដាំដុះដំណាំ រួមទាំងដំណាំបន្លែសុវត្ថិភាព សម្រាប់ផ្គត់ផ្គង់តម្រូវការក្នុងស្រុក និងជំនួសការ នាំចូលមកពីប្រទេសជិតខាង។

**២-គោលបំណង ៖** ការរៀបចំគម្រោងអាជីវកម្មដាំដំណាំល្អុងនេះ គឺដើម្បី៖

-ជួយដល់សហគមន៍កសិកម្ម ក្រុមផលិត និងកសិករ ដែលជាអ្នកដាំដុះដំណាំល្អុង ទទួលបាននូវ ព័ត៌មានអំពីថ្លៃដើមផលិតកម្មលើការដាំដុះដំណាំល្អុង លទ្ធផលចំណេញ-ខាត និងបញ្ហាប្រឈមផ្សេងៗ ដើម្បី មានមូលដ្ឋានក្នុងការរៀបចំផែនការដាំដុះ។

-ជួយជំរុញ និងលើកស្ទួយដល់ការដាំដុះបន្លែសុវត្ថិភាព ដើម្បីផ្គត់ផ្គង់តម្រូវការទីផ្សារក្នុងស្រុក ជំនួស ការនាំចូល ធានានូវសុវត្ថិភាពចំណីអាហារ និងសុខុមាលភាពរបស់ប្រជាពលរដ្ឋ។

**៣-ការរៀបចំផែនការដាំដុះ៖**

ដើម្បីឱ្យការដាំដុះដំណាំល្អុងទទួលបានទិន្នផលខ្ពស់ តម្លៃល្អ និងមានប្រាក់ចំណេញ កសិករត្រូវយក ចិត្តទុកដាក់ក្នុងការចំណាយពេលវេលាគ្រប់គ្រង និងថែទាំដំណាំ ចាប់ពីដំណាក់កាលដាំដុះដំបូងរហូតដល់

ពេលបញ្ចប់ការប្រមូលផល។ កសិករចាំបាច់ត្រូវរៀបចំផែនការ ត្រៀមបម្រុងថវិកា ការតម្រង់ទិសការងារ និង ការងារបច្ចេកទេស ត្រូវបានអនុវត្តស្របតាមពេលវេលាដែលបានកំណត់។

**៤-ពេលវេលាដាំដុះ៖**

ជាទូទៅ ពេលវេលាសមស្របសម្រាប់ដំណាំល្អុងគឺចាប់ផ្តើមយកកូនល្អុងទៅដាំក្នុងចម្ការនៅចុងខែមេសា ឬដើមខែឧសភាដែលជាដើមរដូវវស្សា កាត់បន្ថយការស្រោចទឹក។ ការដាំដុះល្អុងនៅចម្ការ ត្រូវជ្រើសរើសកូន ល្អុងដែលមានសុខភាពល្អ និងមានអាយុពី ៣០ ទៅ ៤៥ ថ្ងៃ។ ដោយឡែកសម្រាប់តំបន់ជាប់ដងទន្លេដែលលិច ទឹកនៅរដូវវស្សា គឺការដាំដុះចាប់ផ្តើមនៅពេលទឹកស្រកក្នុងអំឡុងខែវិច្ឆិកា។

ពេលវេលាដាំដុះ និងប្រមូលផលល្អុង ដូចក្នុងតារាងខាងក្រោម៖

**ក-តំបន់ដីមិនលិចទឹក៖**

| ពេលវេលាដាំដុះ               | ខែ |   |   |   |   |   |   |   |   |    |    |    |  |
|-----------------------------|----|---|---|---|---|---|---|---|---|----|----|----|--|
|                             | ១  | ២ | ៣ | ៤ | ៥ | ៦ | ៧ | ៨ | ៩ | ១០ | ១១ | ១២ |  |
| បណ្តុះកូន (៣០-៤៥ថ្ងៃ)       |    |   |   |   |   |   |   |   |   |    |    |    |  |
| ដាំដុះល្អុងនៅក្នុងចម្ការ    |    |   |   |   |   |   |   |   |   |    |    |    |  |
| ប្រមូលផល (៦ខែក្រោយដាំ)      |    |   |   |   |   |   |   |   |   |    |    |    |  |
| -ប្រមូលផលបានពេញ១ឆ្នាំ       |    |   |   |   |   |   |   |   |   |    |    |    |  |
| -រយៈពេលប្រមូលផល គិតត្រឹម៣ខែ |    |   |   |   |   |   |   |   |   |    |    |    |  |

**ខ-តំបន់ដីលិចទឹកនៅរដូវវស្សា៖**

| ពេលវេលាដាំដុះ            | ខែ |   |   |   |   |   |   |   |   |    |    |    |  |
|--------------------------|----|---|---|---|---|---|---|---|---|----|----|----|--|
|                          | ១  | ២ | ៣ | ៤ | ៥ | ៦ | ៧ | ៨ | ៩ | ១០ | ១១ | ១២ |  |
| បណ្តុះកូន (៣០-៤៥ថ្ងៃ)    |    |   |   |   |   |   |   |   |   |    |    |    |  |
| ដាំដុះល្អុងនៅក្នុងចម្ការ |    |   |   |   |   |   |   |   |   |    |    |    |  |
| ប្រមូលផល (៥ខែក្រោយដាំ)   |    |   |   |   |   |   |   |   |   |    |    |    |  |

កំណត់ចំណាំ៖ ការប្រមូលផលមានរយៈពេលជាង៤ខែ (ពី៦ ទៅ ៧សា/ធើ) ដោយទឹកជំនន់លិចនៅរដូវវស្សា

**៥-ទិន្នផល/បរិមាណផល ÷**


ការប្រមូលផលផ្ទៃល្អរបស់កសិករគឺអាស្រ័យទៅលើតម្រូវការទីផ្សារ កាលណាទីផ្សារមានតម្រូវការ ច្រើន ការប្រមូលផលក៏បានច្រើនសារ ដែលក្នុង១សារទៅ១សារទុករយៈពេលចន្លោះពី១០ទៅ២០ថ្ងៃ។ ប៉ុន្តែ ផ្ទុយទៅវិញ កាលណាទីផ្សារមានតម្រូវការតិច ការប្រមូលផលក៏ថយចុះដែរ ដោយទុករយៈពេលយូរថ្ងៃពី២០ ទៅ៣០ថ្ងៃទើបប្រមូលផលបន្តទៀត ជាមួយនឹងបរិមាណចន្លោះពី ១០ទៅ ១២តោនក្នុង១សារៗក្នុង១ហិកតា។ ចំពោះទិន្នផលគឺមិនដូចគ្នាទេ អាស្រ័យលើតំបន់ដាំដុះ បច្ចេកទេស និងការយកចិត្តទុកដាក់ថែទាំរបស់កសិករ។ ដំណាំល្អដែលកសិករពេញនិយមដាំនាពេលបច្ចុប្បន្ន គឺពូជសម្រាប់បន្លែ ដែលផ្តល់ទិន្នផលខ្ពស់ចន្លោះពី ៣៥ ០០០ គីឡូក្រាមទៅ ៧០ ០០០ គីឡូក្រាមក្នុង១ហិកតា/មួយរដូវដាំដុះ។ ទិន្នផលប្រចាំឆ្នាំជាមធ្យមក្នុង១ ហិកតា ដែលកសិករអាចប្រមូលផលបានគឺប្រមាណ៥២ ០០០ គីឡូក្រាម។ សម្រាប់តំបន់ដាំដុះនៅតំបន់មិន លិចទឹក ដូចជាស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ គឺប្រមូលផលបានពេញមួយឆ្នាំក្នុងឆ្នាំទី២ និងឆ្នាំទី៣ទៀត ដោយត្រូវ ចំណាយតែលើការថែទាំប៉ុណ្ណោះ ដែលអាចទទួលបាននូវប្រាក់ចំណេញរយៈពេល២ឆ្នាំ។ រីឯតំបន់លិចទឹកតាម ដងទន្លេវិញ គឺប្រមូលផលបានតែជាង៤ខែប៉ុណ្ណោះ។

**៦-ទីផ្សារ**

កន្លងមក កសិករភាគច្រើនតែងធ្វើការដាំដុះតាមទម្លាប់ ដោយដាំដុះទៅតាមរដូវកាលនីមួយៗ និងមិន បានស្វែងរកទីផ្សារជាមុននោះទេ ជាហេតុធ្វើឱ្យជួបបញ្ហាកង្វះទីផ្សារនៅពេលដល់រដូវប្រមូលផល។ ពេលខ្លះ ត្រូវឈ្នួញបង្ហាប់តម្លៃថែមទៀត។ ដើម្បីដោះស្រាយបញ្ហាគ្មានទីផ្សារកសិករត្រូវ ÷ (ទី១)ពិនិត្យតាមដានអំពី តម្រូវការទីផ្សារ ថាតើទីផ្សារត្រូវការបន្ថែមអ្វី នៅខែណាលក់បានថ្លៃ ដើម្បីរៀបចំផែនការដាំដុះស្របតាមតម្រូវ ការទីផ្សារ ចៀសវាងការដាំដុះតាមគ្នា និង(ទី២)ទំនាក់ទំនងជាមួយក្រុមហ៊ុន ឬអាជីវករលក់បន្លែបោះដុំនៅ តាមទីផ្សារក្នុងរាជធានី ខេត្ត ស្រុក ភូមិ ដើម្បីចុះកិច្ចសន្យាទិញលក់ ឬអនុវត្តផលិតកម្មកសិកម្មតាមកិច្ចសន្យាជា មុន ដើម្បីធានានូវបរិមាណផ្គត់ផ្គង់ គុណភាព និងតម្លៃ។

បច្ចុប្បន្នទីផ្សារផលិតផលផ្ទៃល្អ (បន្លែ)របស់កសិករ ត្រូវបានឈ្នួញកណ្តាលចុះប្រមូលទិញដល់ចម្ការ និងយកទៅលក់ដុំនៅផ្សារដើមគរ/ផ្សារនាគមាស រាជធានីភ្នំពេញ ឬទីផ្សារតាមខេត្តក្នុងតំបន់ដាំដុះ។ ការលក់ ទិញអាស្រ័យលើតម្រូវការទីផ្សារ និងឈ្នួញកណ្តាល ដោយកសិករមិនមានលទ្ធភាពដឹកកសិផលរបស់ខ្លួនទៅ លក់ដោយផ្ទាល់បានទេ និងមិនមានការចុះកិច្ចសន្យាលក់ទិញជាមុនដែរ ដែលត្រូវមានភ្ជាប់លក្ខខណ្ឌផ្សេងៗ ដូចជាបរិមាណនៃផ្គត់ផ្គង់ ពេលវេលាជាក់លាក់ និងតម្លៃជាដើម។

**៧-ខ្សែប្រតិបត្តិការផលិត និងទិញលក់កសិផលផ្លែឈូង៖**



**៨-គម្រោងចំណាយលើការដាំដំណាំឈូង៖**

ផ្អែកលើទិន្នន័យនៃការសាកសួរកសិករដែលមានបទពិសោធន៍ក្នុងការដាំដុះដំណាំឈូងជាច្រើនឆ្នាំ នៅក្នុងតំបន់ចំនួន២ គឺតំបន់ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ និងតំបន់ស្រុកល្វាឯម ខេត្តកណ្តាល គម្រោងចំណាយលើថ្លៃដើមផលិតកម្មដំណាំឈូងនេះ ចែកចេញជាពីរតំបន់ដាំដុះគឺ៖ តំបន់ដីមិនលិចទឹក និងតំបន់ដីលិចទឹកនាវដូវវស្សាតាមដងទន្លេមេគង្គ។

**៨.១- គម្រោងថវិកាសម្រាប់ការដាំដុះលើផ្ទៃដី ១ ហិកតា នៅតំបន់មិនលិចទឹកនៅក្នុងស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ក្នុងឆ្នាំ២០២១៖**

| ល.រ   | បរិយាយ                             | ឯកតា      | ចំនួនឯកតា | តម្លៃ/ឯកតា (រៀល) | តម្លៃសរុប (រៀល)  |
|---|------------------------------------|-----------|-----------|------------------|------------------|
| <b>១-ចំណាយប្រែប្រួល (ដំណាក់កាលដាំដុះ និងថែទាំ៦ខែ)</b> |                                    |           |           |                  | <b>6,075,500</b> |
| 1   | ភ្នំរាស់                           | ដង        | 3         | 130,000          | 390,000          |
| 2   | ភ្នំលើករង                          | ដង        | 1         | 130,000          | 130,000          |
| 3   | ថង់បណ្តុះកូន                       | គ.ក       | 6         | 8,000            | 48,000           |
| 4   | គ្រាប់ពូជ                          | គ.ក       | 0.5       | 1,215,000        | 607,500          |
| 5   | ជីករណ្តៅដាំ (កម្មករ៨នាក់-ដាំ៣ថ្ងៃ) | ថ្ងៃ/នាក់ | 3         | 200,000          | 600,000          |
| 6   | ជីធម្មជាតិ (គប់ភ្លើង) ទ្រាប់បាត    | បាវ       | 12        | 70,000           | 840,000          |
| 7   | ជី 15-15-15 ទ្រាប់បាត              | បាវ       | 5         | 120,000          | 600,000          |
| 8   | ជីធម្មជាតិលាមកសត្វ                 | ឡាន       | 2         | 400,000          | 800,000          |
| 9   | ជីទឹកជំនួយលូតលាស់                  | កញ្ចប់    | 5         | 70,000           | 350,000          |
| 10  | ថ្នាំជំងឺផ្សិតនិងសត្វល្អិត         | ឈុត       | 1         | 150,000          | 150,000          |
| 11  | កម្មករថែទាំស្មៅ (១២នាក់ x ២ដង)     | នាក់/ដង   | 2         | 300,000          | 600,000          |
| 12  | ប្រេងបូមទឹករយៈពេល៦ខែ               | លីត្រ     | 320       | 3,000            | 960,000          |

|                                    |                   |       |   |  |                          |
|------------------------------------|-------------------|-------|---|--|--------------------------|
| <b>២-ចំណាយមិនប្រែប្រួល</b>         |                   |       |   |  | <b>10,410,000</b>        |
| 1                                  | ស្រះទឹក (២០មx២០ម) | ស្រះ  | 1 |  | 4,050,000                |
| 2                                  | ម៉ាស៊ីនបូមទឹក     | គ្រឿង | 1 |  | 1,500,000                |
| 3                                  | ប្រព័ន្ធស្រោចស្រព | ហ.ត   | 1 |  | 4,860,000                |
| <b>សរុបចំណាយសម្រាប់ការដាំដំបូង</b> |                   |       |   |  | <b><u>16,485,500</u></b> |

**៨.២- គម្រោងថវិកាសម្រាប់ការដាំដុះលើផ្ទៃដី ១ ហិកតា នៅតំបន់លិចទឹកនៅក្នុងស្រុកល្វាឯម ខេត្តកណ្តាល ក្នុងឆ្នាំ២០២១÷**


| ល.រ  | បរិយាយ                   | ឯកតា  | ចំនួន<br>ឯកតា | តម្លៃ/ឯកតា<br>(រៀល) | តម្លៃសរុប                |
|--|--------------------------|-------|---------------|---------------------|--------------------------|
| <b>១-ចំណាយប្រែប្រួលដំណាក់កាលដាំដុះ និងថែទាំរយៈពេល៥ខែ</b> |                          |       |               |                     | <b>6,577,500</b>         |
| 1  | ភ្នំរាស់                 | ដង    | 2             | 250,000             | 500,000                  |
| 2  | ភ្នំរលើករង/តូតរង         | ដង    | 1             | 250,000             | 250,000                  |
| 3  | ថង់បណ្តុះកូន             | គ.ក   | 5             | 9,000               | 45,000                   |
| 4  | ដីដីសម្រាប់បណ្តុះកូន     | ឡាន   | 2             | 40,000              | 80,000                   |
| 5  | ពូជ                      | គ.ក   | 0.5           | 1,215,000           | 607,500                  |
| 6  | ជី 15-15-15              | បារ   | 10            | 125,000             | 1,250,000                |
| 7  | ជី អ៊ុយរ៉េ               | បារ   | 5             | 105,000             | 525,000                  |
| 8  | ថ្នាំក្រាស៊ី             | ដប    | 2             | 25,000              | 50,000                   |
| 9  | ប្រេងបូមទឹកស្រោចស្រព     | លីត្រ | 600           | 2,200               | 1,320,000                |
| 10   | ពលកម្មដាំដុះ             | នាក់  | 15            | 30,000              | 450,000                  |
| 11   | ថែទាំ១ខែ២ដង (៥ខែ=១០ដង)   | ដង    | 10            | 150,000             | 1,500,000                |
| <b>២- ចំណាយមិនប្រែប្រួល</b>                              |                          |       |               |                     | <b>5,250,000</b>         |
| 1  | ប្រព័ន្ធស្រោចស្រព (សរុប) |       |               |                     | 3,200,000                |
| 2  | ម៉ាស៊ីនបូមទឹក (៨សេស)     | គ្រឿង | 1             | 2,050,000           | 2,050,000                |
| <b>សរុបចំណាយសម្រាប់ការចាប់ផ្តើមដាំដុះដំបូង</b>           |                          |       |               |                     | <b><u>11,827,500</u></b> |

**៩- តម្លៃផ្ទៃល្អៗ៖**

តម្លៃផ្ទៃល្អៗ (បន្ថែម) ដែលល្អៗចុះប្រមូលទិញដល់ចម្ការ គឺមានការប្រែប្រួលខ្លាំងតាមតម្រូវការទីផ្សារ តាមរដូវជំនុំ ឬខ្យត់ ក្នុងចន្លោះពី ១០០ ទៅ ៨០០ រៀល ក្នុង១គីឡូក្រាម។ ខាងក្រោមនេះ គឺជាទិន្នន័យតម្លៃ ល្អៗរបស់កសិករដែលល្អៗកណ្តាលទិញដល់ចម្ការ៖

| ឆ្នាំ         | តម្លៃអប្បបរមា (រៀល/ គ.ក) | តម្លៃអតិបរិមា (រៀល/ គ.ក) |
|---------------|--------------------------|--------------------------|
| ដើមឆ្នាំ ២០២២ | ៤០០                      | ៥៥០                      |
| ២០២១          | ៣០០                      | ៨៥០                      |
| ២០២០          | ១០០                      | ៦៥០                      |
| ២០១៩          | ២០០                      | ៨០០                      |

**១០- ខ្សែរួចវារកតម្លៃនៃផលិតផលផ្ទៃល្អៗ៖**



**១១- ការវិភាគសេដ្ឋកិច្ចលើការដាំដំណាំល្អៗរបស់កសិករដែលមានបទពិសោធន៍នៃការដាំដំណាំល្អៗ**

**១១. ក/- កសិករនៅភូមិទួលសំបូរ ឃុំជប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ លើផ្ទៃដី ១ហិកតាក្នុងឆ្នាំ២០២១**

- តម្លៃល្អៗជាមធ្យមនៅដើមឆ្នាំ២០២២ នៅស្រុកត្បូងឃ្មុំគឺ (៤០០/ គ.ក )
- ការដាក់ជីសម្រាប់បំប៉នដើម ក្នុងរយៈពេលប្រមូលផល គឺបន្ទាប់ពីប្រមូលផលបាន ២សារ ត្រូវ ដាក់ជីម្តង
- បន្ទាប់ពីប្រមូលផលបាន៣សារ ត្រូវសម្អាតស្មៅម្តង ឬតាមការជាក់ស្តែងស្មៅដុះតិចឬច្រើន

| ល.រ  | បរិយាយ                              | ឯកតា      | ចំនួន<br>ឯកតា | តម្លៃ/ឯកតា<br>(រៀល) | តម្លៃសរុប<br>(រៀល) | ចំនួនសារ<br>រំលោះ | ទឹកប្រាក់សរុប<br>ក្នុង១ឆ្នាំ (រៀល) |
|--|-------------------------------------|-----------|---------------|---------------------|--------------------|-------------------|------------------------------------|
| <b>I- ចំណូលសរុបពីការលក់ផ្ទៃល្អ</b>                                   |                                     | គ.ក       | 52,000        | 400                 | 20,800,000         |                   | <b>20,800,000</b>                  |
| <b>II- ការចំណាយ</b>  |                                     |           |               |                     |                    |                   |                                    |
| <b>II.1. ចំណាយប្រែប្រួល (ដំណាក់កាលដំបូង និងថែទាំ ៦ ខែ )</b>          |                                     |           |               |                     |                    |                   |                                    |
| ១  | ភ្នំរាស់                            | ដង        | 3             | 130,000             | 390,000            |                   |                                    |
| ២  | ភ្នំលើករង/ត្រូវរង                   | ដង        | 1             | 130,000             | 130,000            |                   |                                    |
| ៣  | ថង់បណ្តុះកូន                        | គ.ក       | 6             | 8,000               | 48,000             |                   |                                    |
| ៤  | គ្រាប់ពូជ                           | គ.ក       | 0.50          | 1,215,000           | 607,500            |                   |                                    |
| ៥  | ជីករណ្តៅដាំ (កម្មករ៨នាក់- ដាំ៣ថ្ងៃ) | ថ្ងៃ/នាក់ | 3             | 200,000             | 600,000            |                   |                                    |
| ៦  | ជីធម្មជាតិ (គប់ភ្លើង) ទ្រាប់បាត     | បារ       | 12            | 70,000              | 840,000            |                   |                                    |
| ៧  | ជី 15-15-15 ទ្រាប់បាត               | បារ       | 5             | 120,000             | 600,000            |                   |                                    |
| ៨  | ជីធម្មជាតិលាមកសត្វ                  | ឡាន       | 2             | 400,000             | 800,000            |                   |                                    |
| ៩  | ជីទឹកជំនួយការលូតលាស់                | កញ្ចប់    | 5             | 70,000              | 350,000            |                   |                                    |
| ១០   | ថ្នាំជំងឺផ្សិត និងសត្វល្អិត         | ឈុត       | 1             | 150,000             | 150,000            |                   |                                    |
| ១១   | កម្មករថែទាំស្មៅ (១២នាក់ x ២ដង)      | នាក់/ដង   | 2             | 300,000             | 600,000            |                   |                                    |
| ១២   | ប្រេងបូមទឹករយៈពេល៦ខែ                | លីត្រ     | 320           | 3,000               | 960,000            |                   |                                    |
| <b>សរុបចំណាយប្រែប្រួល (II.1)</b>                                     |                                     |           |               |                     | <b>6,075,500</b>   |                   | <b>6,075,500</b>                   |
| <b>II.2. ចំណាយមិនប្រែប្រួល</b>                                       |                                     |           |               |                     |                    |                   |                                    |
| ១  | ជីកស្រះទឹក (២០ម៉ែ x ២០ម៉ែ)          | ស្រះ      | 1             |                     | 4,050,000          | 20                | 202,500                            |
| ២  | ម៉ាស៊ីនបូមទឹក                       | គ្រឿង     | 1             |                     | 1,500,000          | 5                 | 300,000                            |
| ៣  | ប្រព័ន្ធស្រោចស្រព                   | ហ.ត       | 1             |                     | 4,860,000          | 5                 | 972,000                            |
| <b>សរុបចំណាយប្រែប្រួល (II.2)</b>                                     |                                     |           |               |                     | <b>10,410,000</b>  |                   | <b>1,474,500</b>                   |
| <b>ចំណាយសរុប (II.1 + II.2)</b>                                       |                                     |           |               |                     | <b>16,485,500</b>  |                   | <b>7,550,000</b>                   |
| <b>II.3. ចំណាយប្រែប្រួលលើការថែទាំក្នុងរយៈពេលប្រមូលផល (៦ខែ= ៩សារ)</b> |                                     |           |               |                     |                    |                   |                                    |
| ១  | ថែទាំធ្វើស្មៅម្តង (១២នាក់ x ៣ថ្ងៃ)  | នាក់/ថ្ងៃ | 3             | 300,000             | 900,000            |                   |                                    |
| ២  | ជី 15-15-15                         | បារ       | 5             | 120,000             | 600,000            |                   |                                    |
| ៣  | ជីធម្មជាតិ (គប់ភ្លើង)               | បារ       | 15            | 70,000              | 1,050,000          |                   |                                    |
| ៤  | ប្រេងបូមទឹករយៈពេល៦ខែ                | លីត្រ     | 320           | 3,000               | 960,000            |                   |                                    |
| ៥  | ថង់វេចខ្ចប់                         | គ.ក       | 45            | 7,000               | 315,000            |                   |                                    |



|  |           |  |            |
|--|-----------|--|------------|
| សរុបចំណាយប្រែប្រួលលើការថែទាំក្នុងរយៈពេលប្រមូលផល (II.3) | 3,825,000 |  | 3,825,000  |
| ចំណាយសរុប (II.1 + II.2 + II.3)                         |           |  | 11,375,000 |
| លទ្ធផល (ចំណូលសរុប- ចំណាយសរុប)                          |           |  | 9,425,000  |
| ថ្លៃដើមផលិត/ គ. ក                                      |           |  | 218.75     |
| ផលចំណេញ/ គ. ក  |           |  | 181.25     |

១១. ខ/- ការវិភាគលើលទ្ធផលចំណេញ/ខាត ដោយផ្អែកលើនិន្នាការតម្លៃ (នៅស្រុកត្បូងឃ្មុំ) ÷

| តម្លៃ<br>(រៀល/គ. ក) | ទិន្នផល<br>គ. ក/ហ. ត | ចំណូលសរុប<br>(រៀល) | ចំណាយសរុប<br>(រៀល) | លទ្ធផល     |
|---------------------|----------------------|--------------------|--------------------|------------|
|                     |                      |                    |                    | (រៀល)      |
| 100                 | 52,000               | 5,200,000          | 11,375,000         | 6,175,000  |
| 150                 | 52,000               | 7,800,000          | 11,375,000         | 3,575,000  |
| 200                 | 52,000               | 10,400,000         | 11,375,000         | 975,000    |
| 250                 | 52,000               | 13,000,000         | 11,375,000         | 1,625,000  |
| 300                 | 52,000               | 15,600,000         | 11,375,000         | 4,225,000  |
| 350                 | 52,000               | 18,200,000         | 11,375,000         | 6,825,000  |
| 400                 | 52,000               | 20,800,000         | 11,375,000         | 9,425,000  |
| 450                 | 52,000               | 23,400,000         | 11,375,000         | 12,025,000 |
| 500                 | 52,000               | 26,000,000         | 11,375,000         | 14,625,000 |
| 550                 | 52,000               | 28,600,000         | 11,375,000         | 17,225,000 |
| 600                 | 52,000               | 31,200,000         | 11,375,000         | 19,825,000 |
| 650                 | 52,000               | 33,800,000         | 11,375,000         | 22,425,000 |
| 700                 | 52,000               | 36,400,000         | 11,375,000         | 25,025,000 |
| 750                 | 52,000               | 39,000,000         | 11,375,000         | 27,625,000 |
| 800                 | 52,000               | 41,600,000         | 11,375,000         | 30,225,000 |

តម្លៃដែលកសិករទទួលបានប្រាក់ចំណេញ



**១១. គ/- កសិករនៅភូមិថ្មី ឃុំថ្មី ស្រុកល្វាឯម ខេត្តកណ្តាល លើផ្ទៃដី ១ហិកតាក្នុងឆ្នាំ២០២១**

( តម្លៃល្អជាមធ្យមនៅដើមឆ្នាំ២០២២ នៅស្រុកល្វាឯម ៥០០\$/គ.ក )

| ល.រ   | បរិយាយ                   | ឯកតា  | ចំនួន<br>ឯកតា | តម្លៃ/ឯកតា<br>(រៀល) | តម្លៃសរុប         | ចំនួនសារ<br>រំលោះ | ទឹកប្រាក់សរុប<br>ក្នុង១ឆ្នាំ(រៀល) |
|---|--------------------------|-------|---------------|---------------------|-------------------|-------------------|-----------------------------------|
| <b>I- សរុបចំណូលពីការលក់ផ្ទៃល្អ</b>                            |                          | គ.ក   | 52,000        | 500                 | <b>26,000,000</b> |                   | <b>26,000,000</b>                 |
| <b>II- ការចំណាយ</b>   |                          |       |               |                     |                   |                   |                                   |
| <b>II.1- ចំណាយប្រែប្រួលដំណាក់កាលដំបូង និងថែទាំរយៈពេល៥ខែ</b>   |                          |       |               |                     |                   |                   |                                   |
| 1   | ភ្នំរាស់                 | ដង    | 2             | 250,000             | 500,000           |                   |                                   |
| 2   | ភ្នំលើករង/ឆ្នូតរង        | ដង    | 1             | 250,000             | 250,000           |                   |                                   |
| 3   | ថង់បណ្តុះកូន             | គ.ក   | 5             | 9,000               | 45,000            |                   |                                   |
| 4   | ដីដីសម្រាប់បណ្តុះកូន     | ឡាន   | 2             | 40,000              | 80,000            |                   |                                   |
| 5   | ពូជ                      | គ.ក   | 0.5           | 1,215,000           | 607,500           |                   |                                   |
| 6   | ដី 15-15-15              | បារ   | 10            | 125,000             | 1,250,000         |                   |                                   |
| 7   | ដី អ៊ុយរ៉េ               | បារ   | 5             | 105,000             | 525,000           |                   |                                   |
| 8   | ថ្នាំក្រាស៊ី             | ដប    | 2             | 25,000              | 50,000            |                   |                                   |
| 9   | ប្រេងបូមទឹកស្រោចស្រែ     | លីត្រ | 600           | 2,200               | 1,320,000         |                   |                                   |
| 10  | ពលកម្មដាំដុះ             | នាក់  | 15            | 30,000              | 450,000           |                   |                                   |
| 11  | ថែទាំ១ខែ២ដង (៥ខែ=១០ដង)   | ដង    | 10            | 150,000             | 1,500,000         |                   |                                   |
| <b>សរុបចំណាយ</b>  |                          |       |               |                     | <b>6,577,500</b>  |                   | <b>6,577,500</b>                  |
| <b>II.2- ចំណាយមិនប្រែប្រួល</b>                                |                          |       |               |                     |                   |                   |                                   |
| 1   | ប្រព័ន្ធស្រោចស្រែ (សរុប) |       |               |                     | 3,200,000         | 5                 | 640,000                           |
| 2   | ម៉ាស៊ីនបូមទឹក(៨សេស)      | គ្រឿង | 1             | 2,050,000           | 2,050,000         | 5                 | 410,000                           |
| <b>សរុបចំណាយ</b>  |                          |       |               |                     | <b>5,250,000</b>  |                   | <b>1,050,000</b>                  |
| <b>II.3- ចំណាយប្រែប្រួល បន្ទាប់ពីប្រមូលផល១សារ (រយៈពេល៤ខែ)</b> |                          |       |               |                     |                   |                   |                                   |
| 1   | ដី 15-15-15 (៤ខែ=៥ដង)    | បារ   | 10            | 125,000             | 1,250,000         |                   |                                   |
| 2   | ដី អ៊ុយរ៉េ (៤ខែ=៥ដង)     | បារ   | 20            | 105,000             | 2,100,000         |                   |                                   |
| 3   | ប្រេង(៣ថ្ងៃស្រោចទឹកម្តង) | លីត្រ | 1,200         | 2,200               | 2,640,000         |                   |                                   |
| <b>សរុបចំណាយ</b>  |                          |       |               |                     | <b>5,990,000</b>  |                   | <b>5,990,000</b>                  |
| <b>សរុបចំណាយទាំងអស់ (II.1+II.2+II.3)</b>                      |                          |       |               |                     | <b>17,210,000</b> |                   | <b>13,617,500</b>                 |

|                                       |            |
|---------------------------------------|------------|
| លទ្ធផលចំណេញ/ខាត (ចំណូលសរុប-ចំណាយសរុប) | 12,382,500 |
| ថ្លៃដើមផលិត/គ.ក                       | 261.88     |
| ផលចំណេញ/គ.ក                           | 238.13     |

**១១. ឃ/- ការវិភាគលើលទ្ធផលចំណេញ/ខាត ដោយផ្អែកលើនិន្នាការតម្លៃ (នៅស្រុកល្វាឯម) ៖**

| តម្លៃ<br>រៀល/ គ.ក | ទិន្នផល<br>គ.ក | ចំណូលសរុប<br>(រៀល) | ចំណាយសរុប<br>(រៀល) | លទ្ធផល<br>(រៀល) |
|-------------------|----------------|--------------------|--------------------|-----------------|
| 100               | 52,000         | 5,200,000          | 13,617,500         | -8,417,500      |
| 150               | 52,000         | 7,800,000          | 13,617,500         | -5,817,500      |
| 200               | 52,000         | 10,400,000         | 13,617,500         | -3,217,500      |
| 250               | 52,000         | 13,000,000         | 13,617,500         | -617,500        |
| 300               | 52,000         | 15,600,000         | 13,617,500         | 1,982,500       |
| 350               | 52,000         | 18,200,000         | 13,617,500         | 4,582,500       |
| 400               | 52,000         | 20,800,000         | 13,617,500         | 7,182,500       |
| 450               | 52,000         | 23,400,000         | 13,617,500         | 9,782,500       |
| 500               | 52,000         | 26,000,000         | 13,617,500         | 12,382,500      |
| 550               | 52,000         | 28,600,000         | 13,617,500         | 14,982,500      |
| 600               | 52,000         | 31,200,000         | 13,617,500         | 17,582,500      |
| 650               | 52,000         | 33,800,000         | 13,617,500         | 20,182,500      |
| 700               | 52,000         | 36,400,000         | 13,617,500         | 22,782,500      |
| 750               | 52,000         | 39,000,000         | 13,617,500         | 25,382,500      |
| 800               | 52,000         | 41,600,000         | 13,617,500         | 27,982,500      |

តម្លៃដែលកសិករទទួលបានប្រាក់ចំណេញ

សម្គាល់៖ តម្លៃល្អជាមធ្យមនៅដើមឆ្នាំ២០២២ នៅស្រុកល្វាឯមគឺ ៥០០៛/គ.ក

**១០-បញ្ហាប្រឈម៖**

ទោះបីទីផ្សារក្នុងស្រុកមានតម្រូវការបន្ថែមច្រើន ប៉ុន្តែកសិករដាំដុះបន្លែនៅតែមានបញ្ហាចំពោះទីផ្សារ។ ជាមួយ ការដាំដុះបន្លែនៅកម្ពុជា មានបញ្ហាប្រឈមដូចជា (១)-ទិន្នផលមធ្យមទាប (២)-មានការលំបាកក្នុងការ ក្រកួតប្រជែងតម្លៃជាមួយបន្លែនាំចូល (៣)-ការបាត់បង់ក្រោយពេលប្រមូលផលខ្ពស់ (៤)-ផលិតផលនៅមិន ទាន់ស្របតាមតម្រូវការទាំងគុណភាព និងសុវត្ថិភាពដល់អ្នកបរិភោគ (៥)-មិនអាចបំពេញតម្រូវការពេញមួយ

ឆ្នាំ ពិសេសនៃរដូវវស្សា និង (៦)- ការប្រែប្រួលអាកាសធាតុ។ ចំពោះការដាំដុះដំណាំល្អៗនាពេលបច្ចុប្បន្ន នៅ មានបញ្ហាប្រឈមដូចខាងក្រោម៖

- បញ្ហាទីផ្សារតូចចង្អៀតដែលភាគច្រើនផលិតផលល្អៗសម្រាប់ផ្គត់ផ្គង់តែក្នុងស្រុក
- ការនាំចូលផ្លែល្អៗពីប្រទេសជិតខាង រួមទាំងការប្រមូលផលល្អៗក្នុងស្រុកស្របពេលក្នុងដែលធ្វើឱ្យ តម្លៃធ្លាក់ចុះគំហុក
- ការមិនទាន់យកចិត្តទុកដាក់ខ្លាំងលើគ្រប់បទដ្ឋានបច្ចេកទេសចាប់ពីការជ្រើសរើសពូជ ការថែទាំ ការ ការពារជំងឺ និងការប្រមូលផល ដែលធ្វើឱ្យទិន្នផលធ្លាក់ចុះ មិនឆ្លើយតបទៅនឹងការរំពឹងទុក ព្រម ទាំងការកែច្នៃផលិតផលឱ្យអស់សក្តានុពល និង
- កត្តាសត្វល្អិតចង្រៃ និងជំងឺ ដូចជា ជំងឺឆ្កួតត្រួយដែលធ្វើឱ្យត្រួយរុញ ហើយផ្អាកការចេញផ្លែ ជំងឺ រលួយគល់ ដែលធ្វើឱ្យស្លឹកស្រពោន និងរលួយដល់បូស ជំងឺពុកបូសកែវ ដែលធ្វើឱ្យស្លឹកមានពណ៌ លឿង និងបញ្ឈប់ការចេញផ្លែ។

ដោយឡែកសម្រាប់កសិករដាំដំណាំល្អៗនៅតាមតំបន់ទំនាបមាត់ទន្លេ ក្រៅពីបញ្ហាប្រឈមខាងលើ គឺ តែងជួបប្រទះបញ្ហាទឹកជំនន់លិចនៅរដូវវស្សា ហើយកសិករសម្រុកប្រមូលផលស្របក្នុងដែលធ្វើឱ្យផលិតផល ផ្លែល្អៗជន់លើសតម្រូវការទីផ្សារប្រចាំថ្ងៃ ធ្វើឱ្យឈ្នួញធ្លៀតឱកាសបង្កប់តម្លៃនិងឱ្យតម្លៃថោក ហើយពេលខ្លះ ក៏ពុំមានអ្នកទិញថែមទៀត ជាហេតុបណ្តាលឱ្យមានការខាងបង។ កសិករមួយចំនួនក៏បានបោះបង់ការប្រកប មុខរបរដាំដុះដំណាំល្អៗនេះចោល។

**១១-សន្និដ្ឋាន៖**

មុខរបរដាំដុះដំណាំល្អៗ គឺជាមុខរបរមួយដែលឆាប់ទទួលបាននូវប្រាក់ចំណូល ក្នុងការលើកកម្ពស់ ជីវភាពគ្រួសារ ដោយចំណាយពេលវេលាដាំដុះពី៥ទៅ៦ខែ ទោះបីមុខរបរនេះជួបប្រទះបញ្ហាប្រឈមមួយ ចំនួនក៏ដោយ។ ដំណាំល្អៗក៏ជាដំណាំសក្តានុពលមួយដែលផ្តល់នូវផលប្រយោជន៍ និងមានតម្រូវការជាប្រចាំ សម្រាប់ធ្វើជាអាហារបានច្រើនមុខ អាចបរិភោគបានទាំងផ្លែខ្ចី និងផ្លែទុំ។ ការសម្រេចជ្រើសរើសមុខរបរដាំដុះ ដំណាំល្អៗ កសិករត្រូវយកចិត្តទុកដាក់អនុវត្តន៍ការដាំដុះ ទៅតាមបទដ្ឋានបច្ចេកទេសកសិកម្មឱ្យបានត្រឹម ត្រូវគ្រប់ដំណាក់កាលដើម្បីទទួលបាននូវទិន្នផលខ្ពស់ ផលិតផលមានសុវត្ថិភាព ដោយចៀសវាងការដាំដុះ តាមគ្នា ឬតាមទម្លាប់ និងគួរដាំដុះនៅតំបន់ដីមិនលិចទឹក ដើម្បីអាចទទួលបាននូវប្រាក់ចំណេញច្រើន ព្រោះ ដំណាំល្អៗប្រមូលផលបានពេញមួយឆ្នាំ ជាមួយនឹងរយៈពេលពីរទៅបីឆ្នាំ។

**១៣-អនុសាសន៍៖**

ដើម្បីចៀសវាងពីការបង្កប់តម្លៃពីសំណាក់ឈ្នួញកណ្តាល ព្រមទាំងអាចទទួលបានប្រាក់ចំណូលខ្ពស់ កសិករគួរយកចិត្តទុកដាក់គិតគូរលើចំណុចសំខាន់ៗមួយចំនួន ដូចខាងក្រោម៖

-**បរិមាណ**÷ ត្រូវធានានូវបរិមាណផលិតផលក្នុងការផ្គត់ផ្គង់ ទៅតាមផែនការដែលបានកំណត់ឱ្យបាន ច្បាស់លាស់ស្របទៅតាមតម្រូវការទីផ្សារ។

-**គុណភាព**÷ ត្រូវយកចិត្តទុកដាក់លើគុណភាពផលិតផល ដូចជារូបរាង/ទ្រង់ទ្រាយផលិតផលល្អស្អាត ផលិតផលមានសុវត្ថិភាព ដោយមិនប្រើថ្នាំគីមីកសិកម្មលើសកម្រិតកំណត់។

-**ការផ្គត់ផ្គង់ទៀងទាត់**÷ ត្រូវគិតគូរពីរដូវដាំដុះ បែងចែកផ្ទៃដីដាំដុះ ដើម្បីប្រមូលផលវិលជុំទៀងទាត់ និងមានវិធានការការពារផ្សេងៗ ដូចជាពេលមានការប្រែប្រួលអាកាសធាតុ។ល។

-**តម្លៃ**÷ ត្រូវដឹងអំពីថ្លៃដើមផលិតកម្មរបស់ខ្លួន ថាតើថ្លៃដើមផលិតកម្មក្នុងមួយគីឡូក្រាមត្រូវចំណាយ អស់ប៉ុន្មាន ដែលអាចជួយក្នុងការកំណត់តម្លៃលក់ចេញឱ្យបានសមស្រប។

-**ទីផ្សារ**÷ ទំនាក់ទំនងរកទីផ្សារជាមុន និងរៀបចំផលិតកម្មតាមកិច្ចសន្យា ដែលអាចធានាបានទាំង បរិមាណ គុណភាព និងតម្លៃ។

**១៤-បច្ចេកទេសដាំដុះដំណាំល្អៗ ÷**

ដំណាំល្អៗត្រូវការពន្លឺថ្ងៃគ្រប់គ្រាន់ និងលូតលាស់ល្អលើដីដែលមិនជាទឹកនិងសម្បូរជីជាតិ។ កសិករ ភាគច្រើនតែងគិតថាល្អ ជាដំណាំដែលមិនរើសរដូវ អាចដាំនៅរដូវណាមួយក៏បាន។ សម្រាប់កសិករជ្រើស រើសការដាំដំណាំល្អៗជាអាជីវកម្ម ដែលដាំទៅដើម្បីទទួលបានទិន្នផលល្អ និងមានទីផ្សារនោះ កសិករគួរដាំ នៅខែមេសា ឬឧសភា ជាខែដែលល្អបំផុតសម្រាប់ដាំកូនល្អ ព្រោះជាដើមរដូវវស្សា ដែលកសិករអាចកាត់ បន្ថយការស្រោចទឹក។

•**ការជ្រើសរើសពូជ** ÷ សម្រាប់កសិករដែលរក្សាទុកពូជដោយខ្លួនឯង ត្រូវពិនិត្យមើលគ្រាប់ពូជដែល ចេញពីផ្លែធំ វែង ហើយជាពូជដុះចេញពីដើមមានសុខភាពល្អ និងមានផ្លែច្រើនមិនដាច់។ នៅពេលផ្លែទុំល្អត្រូវ ពុះយកគ្រាប់ចេញពីផ្លែទៅលាងទឹកឱ្យជ្រះរំអិល រួចយកទៅហាល២-៣ថ្ងៃឱ្យស្ងួតល្អទើបយកទៅរក្សាទុក។

•**ការបណ្តុះកូន** ÷ លាយដីជាមួយជីកំប៉ុសឬលាមកសត្វពុកផុយស្មើភាគគ្នាដាក់ចូលក្នុងថង់ខ្មៅ។ យកគ្រាប់ទៅត្រាំទឹករយៈពេល៣ថ្ងៃ រួចផ្តាច់ទុក៧ថ្ងៃឱ្យចេញពន្លកស។ ទើបយកទៅដាក់ដាំនៅក្នុងថង់ពី ៣-៤ គ្រាប់ក្នុង១ថង់។ ក្រោយពីដាក់គ្រាប់បណ្តុះហើយ ត្រូវស្រោចទឹកឱ្យជោគរៀងរាល់ថ្ងៃ ដើម្បីឱ្យកូនលូតលាស់ បានល្អ និងសម្រាប់កន្លែងដាក់ថង់បណ្តុះត្រូវធ្វើរោងសំណាញ់ដើម្បីកុំឱ្យកូនល្អត្រូវពន្លឺថ្ងៃខ្លាំងពេក។ នៅ ពេលគ្រាប់ដុះ ត្រូវដករំលោះកូនចេញខ្លះ ទុកតែដើមណាដែលរឹងមាំល្អ។ លុះដល់កូនដុះបានកំពស់១ទៅ២ តិក (ស្លឹក៥-៦ធាង) ទើបគាស់យកទៅដាំនៅចំការ។ នៅចំការត្រូវរក្សាទុកដើមល្អៗឈ្មោលខ្លះគឺយ៉ាងតិចបំផុត ក្នុងចំណោមល្អៗពី២៥ដើម ក៏មានល្អៗឈ្មោលមួយដើមដែរ។

•**ការរៀបចំដី** ÷ គួរដីហាលពី៣-៤លើក ដោយចន្លោះពីមួយលើកទៅមួយលើកមានរយៈពេល១០ ថ្ងៃ។ ពេលគួរលើកទី១ ត្រូវដាក់ជីលាមកសត្វពុកផុយ។ គួររួច ត្រូវលើករងទទឹង ១,៥ម៉ែត្រ និងបណ្តោយទៅ

តាមស្ថានភាពដី។ នៅលើរងត្រូវជីករណ្តៅជាជួរ ដោយរណ្តៅនីមួយៗមានទំហំ ៣តិក ៤ជ្រុង និងជម្រៅ ៣តិក ទុកចន្លោះពីររណ្តៅមួយទៅមួយប្រវែង ២,៥ម៉ែត្រ។ នៅក្នុងរណ្តៅ ដាក់ដីលាមកសត្វច្របល់ជាមួយដីឱ្យសព្វ។

• **ការដាំ** ÷ យកកូនល្អៗទៅដាំនៅចុងខែមេសា ឬដើមខែឧសភាដែលជាដើមរដូវភ្លៀងដើម្បីកាត់បន្ថយការស្រោចទឹក។ កូនល្អៗដែលយកមកដាំត្រូវមានអាយុ៤៥ថ្ងៃ ហែកចង់ចេញរួចដាក់ក្នុងរណ្តៅបន្ទាប់មកយកដីនៅមាត់រណ្តៅលុបសង្កត់ឱ្យណែន រួចយកកំទេចចំបើងគ្របជុំវិញគល់ និងស្រោចទឹកឱ្យជោគ។ ដាំ១ដើម ក្នុង១រណ្តៅដោយជ្រើសរើសកូនល្អៗដែលមានដើមថ្លោស មានសុខភាពល្អ និងល្អៗញី (តាមរយៈកសិករគម្រូរបស់ក្រសួងកសិកម្មម្នាក់បានបង្ហាញបទពិសោធន៍ពីការសង្កេតល្អៗញីឬឈ្មោលគឺអាស្រ័យលើបួស កាលណាកូនល្អៗមានបួសច្រើនគឺល្អៗញី ហើយបើកូនល្អៗមានបួសតែមួយនោះគឺល្អៗឈ្មោល)។ ក្រោយពីដាំបានរយៈពេល ៥ ទៅ ៦ថ្ងៃ កូនល្អៗអាចដុះបួស ពង្រឹងដើមបានខ្លះៗ ក្នុងអំឡុងពេលនេះ ប្រសិនបើគ្មានភ្លៀង ត្រូវប្រញាប់ស្រោចទឹក ដើម្បីកុំឱ្យកូនល្អៗក្រិន ។

• **ការថែទាំ** ÷ ពេលល្អៗនៅតូច ត្រូវស្រោចទឹកម្តងក្នុង១ថ្ងៃ ដោយប្រើទុយោបាញ់លើស្លឹករហូតដល់ល្អៗធំចេញផ្កា ទើបបញ្ចូលទឹកតាមចន្លោះរង ៣ថ្ងៃម្តង ធ្វើយ៉ាងណាកុំឱ្យដីស្ងួតពេក ហើយក៏មិនត្រូវឱ្យសើមពេកដែរ។ ក្រៅពីការស្រោចទឹកត្រូវឱ្យស្រាវស្រាយគល់គឺនៅពេលឃើញមានបួសល្អៗមួយចំនួនដុះលើផ្ទៃដី និងក្រោយការប្រមូលផលលើកទី២។ ល្អៗជាដំណាំដែលត្រូវការពន្លឺថ្ងៃ ដូច្នេះត្រូវកាត់មែកដែលងាប់ៗនៅក្បែរគល់ចោល និងធ្វើស្មៅក្បែរគល់ ដើម្បីឱ្យពន្លឺចាំងចូលគ្រប់គ្រាន់។ ត្រូវដាក់ដីកែង-កែងនៅគល់រណ្តៅសម្រាប់បំប៉នដំណាំ។ ដំណាំប្រភេទនេះតែងជួបប្រទះនូវសត្វល្អិត និងជំងឺមួយចំនួនដូចជា ជំងឺរលួយគល់ធ្វើឱ្យស្លឹកស្រពោន រលួយបួសនិងគល់ត្រឹមស្មើដី ជំងឺពុកបួសកែវស្លឹកឡើងលឿងលែងចេញផ្លែ ជំងឺឆ្នួតត្រូវធ្វើឱ្យត្រូវរុញនិងផ្អាកការចេញផ្លែ។ វិធានការកម្ចាត់ បើល្អៗនៅតូចត្រូវដកដើមចោល ឬកាច់ស្លឹក និងត្រូវយកដៃមានជំងឺនោះចោលឱ្យឆ្ងាយពីចម្ការ។ ចំពោះសត្វល្អិតមានក្រារោមផ្ទៃដែលធ្វើឱ្យផ្លែមិនសូវលូតលាស់ហើយគ្មានរសជាតិ។ ករណីសត្វក្រារោមផ្លែមិនទាន់មានវិធានការកម្ចាត់ទេ ប៉ុន្តែវាកើតមានតិចតួចប៉ុណ្ណោះ។

• **ការប្រមូលផល** ÷ ក្រោយដាំបានរយៈពេលពី ៥-៦ ខែ អាចប្រមូលផលផ្លែល្អៗចាស់លក់បាន។ ការបេះធ្វើឡើងបន្តបន្ទាប់ក្នុងរយៈពេល៦ខែទៅ១ឆ្នាំក្រោយពីបេះលើកទី១ រហូតដល់ខ្សោយទើបកាប់ដើមចោល និងដាំថ្មីឡើងវិញ។

• **វិធីបេះ** ÷ ត្រូវកាត់ផ្លែនៅទងសណ្តងឱ្យកៀកជិតដើម រួចសឹមកាត់ទង ដែលសល់វែងនោះចោល។ វិធីប្រមូលផលបែបនេះ ទើបត្រូវតាមក្បួនខ្នាត។